

ទម្រង់ថ្លែងការណ៍អំពីសុខភាព, ការអប់រំ, និងការបម្រើការងារ
Statement of Health, Education, and Employment

A. ព័ត៌មានរបស់អតិថិជន

ឈ្មោះរបស់អតិថិជន	លេខទូរស័ព្ទរបស់អតិថិជន	លេខ ID របស់អតិថិជន
ខ្សែថ្លៃកំណើត	លេខសន្តិសុខសង្គម (SSN)	

- តើអ្នកបានដាក់ពាក្យជំនួយ ឬក៏ពុំទទួលបានជំនួយណាមួយខាងក្រោមនេះឬទេ ៖
 ជំនួយ SSI ឬជំនួយពិការភាពផ្នែកសន្តិសុខសង្គម (Social Security Disability), កាលបរិច្ឆេទ ៖ _____
 ជំនួយកម្រៃរ៉ាប់រង (VA) អតីតយុទ្ធជន, កាលបរិច្ឆេទ ៖ _____
- តើអ្នកបានសេវាបណ្តុះវិជ្ជាជីវៈឡើងវិញ ឬសេវាស្តារវិជ្ជាជីវៈឡើងវិញនៅក្នុងពេលនេះឬទេ? បាទ/ចា៖ ទេ
- តើអ្នកចេះនិយាយភាសាអ្វីខ្លាំងជាងគេ? _____ តើអ្នកចេះអាននិងសរសេរភាសាអង់គ្លេសបានទេ? បាទ/ចា៖ ទេ
- តើអ្នកប្រើដៃធ្វេងឬដៃស្តាំ? ដៃធ្វេង ដៃស្តាំ

B. ព័ត៌មានស្តីពីសុខភាព

- តើសព្វថ្ងៃអ្នកមានជម្ងឺរ៉ាំរ៉ៃ ឬជម្ងឺធ្ងន់ណាមួយ ដែលកំពុងរារាំងអ្នកពីការបម្រើការងារឬទេ? បាទ/ចា៖ ទេ
 បើមាន, សូមសរសេរព្រាប់អំពីជម្ងឺទាំងអស់ ដែលកំពុងរារាំងអ្នកពីការបម្រើការងារ ៖
- តើអ្នកមានបានព្យាបាលជម្ងឺទាំងនេះទេ? បាទ/ចា៖ ទេ បើមាន, សូមផ្តល់ព័ត៌មានទាំងប៉ុន្មានខាងក្រោមនេះមកយើង ៖

ជម្ងឺ	មន្ទីរគ្លីនិក / មន្ទីរពេទ្យ	កាលបរិច្ឆេទ	ការព្យាបាល / ថ្នាំព្យាបាលដែលអ្នកបានទទួល

C. ព័ត៌មានស្តីពីការអប់រំ និងការបណ្តុះបណ្តាលចំណេះដឹង

- តើអ្នកបានរៀនដល់ថ្នាក់ទីប៉ុន្មាន? (រហូតដល់ថ្នាក់ទី 12)? _____
- តើអ្នកមានសញ្ញាបត្របរិញ្ញាបត្រស្រាវជ្រាវ ឬសញ្ញាបត្រ? បាទ/ចា៖ ទេ
- តើអ្នកធ្លាប់រៀនក្នុងថ្នាក់អប់រំពិសេសសម្រាប់ការរៀនអាន, ការរៀនសរសេរ, ឬគណិតវិជ្ជានៅក្នុងសាលាបឋមសិក្សាឬទេ? បាទ/ចា៖ ទេ

ថ្នាក់អប់រំពិសេស	កម្រិតថ្នាក់	មូលហេតុសម្រាប់កម្មវិធីអប់រំពិសេស	ទីតាំងសាលារៀនឬមណ្ឌលសិក្សាជំនាញ

តើអ្នកមានបានចូលរៀននៅសាលាមហាវិទ្យាល័យ ឬសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឬទេ? បាទ/ចា៖ ទេ
 បើមាន, សូមផ្តល់ព័ត៌មានទាំងប៉ុន្មានខាងក្រោមនេះមកយើង ៖

សាលាមហាវិទ្យាល័យ ឬសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ	កាលបរិច្ឆេទចាប់ផ្តើម/បញ្ចប់	បានបញ្ចប់		វិញ្ញាបនបត្រ, អាជ្ញាបណ្ណ, ឬសញ្ញាបត្រ
		បាទ/ចា៖	ទេ	
		<input type="checkbox"/>	<input type="checkbox"/>	
		<input type="checkbox"/>	<input type="checkbox"/>	



D. ប្រវត្តិការងារ

1. តើសព្វថ្ងៃនេះអ្នកកំពុងបម្រើការងារឬ? បាទ/ចា៖ ទេ បើកំពុងបម្រើការងារ, តើអ្នកទទួលបានប្រាក់ឈ្នួលការងារប៉ុន្មានក្នុងមួយខែ?
 2. ចូរសរសេរប្រវត្តិការងារក្នុងរយៈពេល 10 ឆ្នាំចុងក្រោយរបស់អ្នក ដោយចុះការងារចុងក្រោយរបស់អ្នកមុនគេ (ចូរបន្ថែមប្រជាស ប្រសិនបើចាំបាច់) ៖

មុខងារតារាង	និយោជក (ថៅកែ ឬក្រុមហ៊ុន)	ម៉ោងក្នុងមួយអាទិត្យ	ខែនិងឆ្នាំចាប់ផ្តើម ៖ ឈប់ ៖	ហេតុអ្វីបានជាអ្នកឈប់ធ្វើការនេះ?
-------------	--------------------------	---------------------	-----------------------------	---------------------------------

ចូរប្រាប់យើងអំពីអ្វីដែលអ្នកបានធ្វើនៅក្នុងការងារនេះ ៖

មុខងារតារាង	និយោជក (ថៅកែ ឬក្រុមហ៊ុន)	ម៉ោងក្នុងមួយអាទិត្យ	ខែនិងឆ្នាំចាប់ផ្តើម ៖ ឈប់ ៖	ហេតុអ្វីបានជាអ្នកឈប់ធ្វើការនេះ?
-------------	--------------------------	---------------------	-----------------------------	---------------------------------

ចូរប្រាប់យើងអំពីអ្វីដែលអ្នកបានធ្វើនៅក្នុងការងារនេះ ៖

មុខងារតារាង	និយោជក (ថៅកែ ឬក្រុមហ៊ុន)	ម៉ោងក្នុងមួយអាទិត្យ	ខែនិងឆ្នាំចាប់ផ្តើម ៖ ឈប់ ៖	ហេតុអ្វីបានជាអ្នកឈប់ធ្វើការនេះ?
-------------	--------------------------	---------------------	-----------------------------	---------------------------------

ចូរប្រាប់យើងអំពីអ្វីដែលអ្នកបានធ្វើនៅក្នុងការងារនេះ ៖

មុខងារតារាង	និយោជក (ថៅកែ ឬក្រុមហ៊ុន)	ម៉ោងក្នុងមួយអាទិត្យ	ខែនិងឆ្នាំចាប់ផ្តើម ៖ ឈប់ ៖	ហេតុអ្វីបានជាអ្នកឈប់ធ្វើការនេះ?
-------------	--------------------------	---------------------	-----------------------------	---------------------------------

ចូរប្រាប់យើងអំពីអ្វីដែលអ្នកបានធ្វើនៅក្នុងការងារនេះ ៖

មុខងារតារាង	និយោជក (ថៅកែ ឬក្រុមហ៊ុន)	ម៉ោងក្នុងមួយអាទិត្យ	ខែនិងឆ្នាំចាប់ផ្តើម ៖ ឈប់ ៖	ហេតុអ្វីបានជាអ្នកឈប់ធ្វើការនេះ?
-------------	--------------------------	---------------------	-----------------------------	---------------------------------

ចូរប្រាប់យើងអំពីអ្វីដែលអ្នកបានធ្វើនៅក្នុងការងារនេះ ៖

មុខងារតារាង	និយោជក (ថៅកែ ឬក្រុមហ៊ុន)	ម៉ោងក្នុងមួយអាទិត្យ	ខែនិងឆ្នាំចាប់ផ្តើម ៖ ឈប់ ៖	ហេតុអ្វីបានជាអ្នកឈប់ធ្វើការនេះ?
-------------	--------------------------	---------------------	-----------------------------	---------------------------------

ចូរប្រាប់យើងអំពីអ្វីដែលអ្នកបានធ្វើនៅក្នុងការងារនេះ ៖

មុខងារតារាង	និយោជក (ថៅកែ ឬក្រុមហ៊ុន)	ម៉ោងក្នុងមួយអាទិត្យ	ខែនិងឆ្នាំចាប់ផ្តើម ៖ ឈប់ ៖	ហេតុអ្វីបានជាអ្នកឈប់ធ្វើការនេះ?
-------------	--------------------------	---------------------	-----------------------------	---------------------------------

ចូរប្រាប់យើងអំពីអ្វីដែលអ្នកបានធ្វើនៅក្នុងការងារនេះ ៖

មុខងារតារាង	និយោជក (ថៅកែ ឬក្រុមហ៊ុន)	ម៉ោងក្នុងមួយអាទិត្យ	ខែនិងឆ្នាំចាប់ផ្តើម ៖ ឈប់ ៖	ហេតុអ្វីបានជាអ្នកឈប់ធ្វើការនេះ?
-------------	--------------------------	---------------------	-----------------------------	---------------------------------

ចូរប្រាប់យើងអំពីអ្វីដែលអ្នកបានធ្វើនៅក្នុងការងារនេះ ៖

3. ចូររាយឈ្មោះការងារកំសាន្ត និងការងារស្ម័គ្រចិត្តនានា ដែលអ្នកបានធ្វើនៅក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ?

ប្រសិនបើមានជនណាម្នាក់បានជួយបកក្រែក ឬបានជួយបំពេញទម្រង់នេះជូនអ្នក, នោះចូរសរសេរឈ្មោះរបស់ជននោះ និងទំនាក់ទំនងរបស់ជននោះចំពោះអ្នក នៅក្នុងប្រឡោះនេះ

ខ្ញុំសូមប្រកាសក្រោមទោសបញ្ញត្តិនៃការស្បថបំពានថា ព័ត៌មានទាំងប៉ុន្មាន ដែលខ្ញុំបានផ្តល់លើទម្រង់ថ្ងៃនៃការណ៍អំពីសុខភាព, ការអប់រំ, និងការបម្រើការងារនេះ គឺសុទ្ធតែពិតប្រាកដ, ត្រឹមត្រូវ, និងពេញលេញ ទៅតាមចំណេះដឹងដ៏ជ្រៅជ្រះចំផុតរបស់ខ្ញុំ។ ខ្ញុំយល់ថា ក្រសួងសេវាសង្គមកិច្ចនិងសុខាភិបាល (DSHS) អាចនឹង គម្របខ្សែផ្តល់ភស្តុតាង ដើម្បីបញ្ជាក់អំពីសេចក្តីថ្លែងការណ៍ទាំងប៉ុន្មានរបស់ខ្ញុំ។

ហត្ថលេខារបស់អ្នកអតិថិជន	កាលបរិច្ឆេទ
-------------------------	-------------